

Medi-Cal បណ្តោះអាសន្នដោយ ឥតគិតថ្លៃ ការគ្របដណ្តប់សុខភាព



(Name) ការរ៉ាប់រងរបស់ _____

តាមរយៈការសន្មត់មន្ទីរពេទ្យ (Hospital Presumptive Eligibility, HPE) គឺបណ្តោះ
អាសន្ន។ វានឹង ឈប់នៅចុងបញ្ចប់នៃ _____ (Month/Year)។

ដាក់ពាក្យសុំ Medi-Cal ដើម្បីបន្តទទួលបានការគ្របដណ្តប់ សុខភាព។

ដាក់ពាក្យសុំគ្រប ដណ្តប់សុខភាព ថ្ងៃនេះ!

ទទួលបានជំនួយដោយ
ឥតគិតថ្លៃដើម្បីបំពេញពាក្យសុំ
Medi-Cal និង Covered
California។

សម្រាប់ការគ្របដណ្តប់តែប៉ុណ្ណោះ
សូមចូលទៅកាន់
CoveredCA.com។

សម្រាប់ការគ្របដណ្តប់សុខភាព
បូករួមទាំងសេវាកម្មផ្សេងទៀត
សូមចូលទៅកាន់
BenefitsCal.com។

ទូរស័ព្ទទៅ Covered California
នៅ (800) 300-1506
(TTY: (888) 889-4500)

ការគ្របដណ្តប់សុខភាពអាចជួយ
បង់ប្រាក់សម្រាប់ការថែទាំដែល
អ្នកត្រូវការ និងការថែទាំដែល
អ្នកត្រូវការ មានសុខភាពល្អ។



តើសេវាសុខភាពអ្វីខ្លះដែលអ្នកអាចទទួលបានជាមួយ Medi-Cal បណ្តោះអាសន្ន?

- » ការថែទាំធ្មេញ (ការពិនិត្យ, ការស្ត្រីអ៊ុច, ការសម្អាតនិងការបំពេញ)
- » ការទៅជួបវេជ្ជបណ្ឌិត
- » ឱសថតាមវេជ្ជបញ្ជា
- » ការថែទាំសុខភាពផ្លូវចិត្ត
- » ការថែទាំក្បាលភ្នែក (វ៉ែនតា)
- » សេវាមន្ទីរពេទ្យ
- » ការស្ត្រីអ៊ុច និងការធ្វើតេស្តមន្ទីរពិសោធន៍
- » ការថែទាំពិសេស

ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ HPE ក្នុងនាមជាអ្នកមានផ្ទៃពោះ។ អ្នកនឹងមានសិទ្ធិ ទទួលបាន តែ ការទៅជួបគ្រូពេទ្យ ការធ្វើតេស្ត ការងារមន្ទីរពិសោធន៍ និងការថែទាំទាក់ទងនឹង ការមានផ្ទៃពោះរបស់អ្នក។ ដាក់ពាក្យសុំ Medi-Cal ដើម្បីទទួលបានការគ្រប ដណ្តប់ពេញលេញ។



តើអ្នកអាចប្រើការគ្របដណ្តប់នេះដោយរបៀបណា បន្ទាប់ពីថ្ងៃនេះ?

ធ្វើការណាត់ជួបសម្រាប់សេវាថែទាំសុខភាព។
យកការណាត់ជួបណាមួយទៅជាមួយអ្នក៖

- » កាតបណ្តោះអាសន្ន ដែល អ្នកទទួលបានថ្ងៃនេះ ឬ
- » កាត BIC ប្តូរស្លាកដែលអ្នកទទួលបានតាមសំបុត្រ។



តើអ្នកអាចរក្សាការគ្របដណ្តប់សុខភាពរបស់អ្នកដោយ របៀបណា?

ដាក់ពាក្យសុំគ្របដណ្តប់សុខភាពថ្ងៃនេះ! ដើម្បីដាក់ពាក្យ
សូមចូលទៅកាន់ CoveredCA.com ឬ BenefitsCal.com។



សំខាន់

U.S. Department of Homeland Security and U.S. Citizenship and Immigration Services មិនចាត់ទុក ការទទួលបាន អត្ថប្រយោជន៍សុខភាព អាហារ និង លំនៅដ្ឋានជាផ្នែកនៃ ការកំណត់បន្តកសាធារណៈនោះទេ។ ការប្រើប្រាស់អត្ថប្រយោជន៍ Medi-Cal លើកលែងតែ ការថែ ទាំនៅក្នុងមណ្ឌលថែទាំលំនៅដ្ឋាន ឬស្ថាប័នសុខភាព ផ្លូវចិត្ត នឹងមិនប៉ះពាល់ដល់ស្ថានភាពអន្តោប្រវេសន៍របស់អ្នកនោះទេ។